



Православный молитвослов издали на кхмерском языке



ការអធិស្ឋានពេលព្រឹក Morning prayers

នៅពេលដែលអ្នកគ្រាន់តែដំណេក ក្រោយភ្លើងរំលឹក ក្រុមភ្ញីបញ្ចេញនូវសេចក្តីរំលឹក និងម្នាក់
និយាយ «គួងព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន ។»

បញ្ចប់អកស្កររាជបរិសុទ្ធ នៅពេលដែលអារម្មណ៍របស់អ្នករួចរាល់ និងម្នាក់និយាយ
ការអធិស្ឋានទាំងនេះ ដោយយកចិត្តទុកដាក់ «ឱព្រះបាទរាជវិញ្ញាណ អូម អាណិត មេត្តា
ទូលរបង្គំជាមេត្តាបាចផង ។» លុកា ០៨០៣

សិរីរុងរឿងរបស់អ្នក ព្រះរបស់ពួកយើង សិរីរុងរឿងរបស់អ្នក ។

ការអធិស្ឋានដល់ព្រះវិញ្ញាណបរិសុទ្ធ

ឱស្នាគ្រូបម្រើក្រុម ឱជួយការពារ ព្រះវិញ្ញាណដែលរស់នៅក្នុងខ្លួន ដែល
មានវត្តមាននៅគ្រប់ទីកន្លែង និងបំពេញគ្រប់ការទាំងអស់ ឬសកលនៃសេចក្តីរំលឹកដើម្បី
និងទ្រង់បែរព្រះទ័យទៅទិសដ៏រឹងមាំ សូមមេត្តាព្រលឹង និងរស់នៅជាមួយពួកយើង និង
លាងសម្អាតដល់យើងផ្ទុំ ទុកគ្រប់អំពើអាក្រក់ទាំងឡាយ និងសូមមេត្តាសង្គ្រោះដល់
ព្រលឹង ពួកយើងផ្ទុំព្រះសប្បុរស ។

មកពីបុណ្យ ដំណើររស់រឿងវិញ អត្តសញ្ញាណប្រលង្គនៃបុណ្យវិញ្ញាណបរិសុទ្ធ ដែលទុះនៃ
សកម្មភាពបរិសុទ្ធនៃសិរីរុងរឿងនៃស្នាដៃ «ឱស្នាគ្រូបម្រើក្រុម» គឺត្រូវបានរាង និងទទួលបានភ្លើង
នេះ «ព្រះគ្រីស្ទ គ្រូបម្រើក្រុម ត្រូវបានកើតឡើងពីការស្លាប់របស់បាទសព្វដោយ ដោយការស្លាប់ ហើយ
អស់អ្នកដែលបញ្ចុះគ្នាចុះនេះ គ្រប់គ្នាប្រទានជីវិត ។»

ព្រះជីវិតសុខ ជីវិតសុខនិងជីវិតអំពី ជីវិតសុខនិងជីវិតនេះចប់ សូមអាណិតមេត្តាយើង ។ (១)

Представительством Русской Православной Церкви в Таиланде по просьбе православных верующих в Камбодже издан православный молитвослов на кхмерском языке. Завершился более чем годовой труд инициативной группы, которую составили как православные кхмеры, так и верующие из традиционно православных стран, проживающие в Камбодже.

Активное участие в работе по переводу молитвословий на кхмерский язык и подготовке издания приняли Д. Никитин и иеромонах Паисий (Ипате), исполняющий обязанности настоятеля православных приходов в Камбодже.

Молитвослов на понятном для местных жителей языке будет востребован, так как за последнее время уже несколько десятков кхмеров сознательно приняли Православие, пройдя соответствующую катехизацию. И число таких людей продолжает увеличиваться.

На данный момент в типографии Представительства Русской Православной Церкви в Королевстве Таиланд отпечатано 150 экземпляров молитвослова с возможностью последующей допечатки неограниченного количества.

Ожидается, что этот дар Церкви православным кхмерам лично передаст руководитель Управления Московской Патриархии по зарубежным учреждениям архиепископ Егорьевский Марк. Иерарх посетит Камбоджу 24-26 октября 2015 года по случаю освящения построенного в городе Сиануквиле храма во имя великомученика и целителя Пантелеимона, сообщает **сайт Представительства Русской Православной Церкви в Таиланде**.

Служба коммуникации ОВЦС

Источник: <https://mospat.ru/ru/news/50080/>